



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣



គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។




លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)២៣ ៧២៤០៤៦
លេខទូរសារ: (៨៥៥)២៣ ៤២៧៦៥៧



អ៊ីមែល:
ir@ppwsa.com.kh




ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២១	
ទ្រព្យសកម្មសរុប (ពាន់រៀល)	២.៨៥៩.៤០៦.៦៨៤	២.៦៨៤.១៣៥.៨៧៥	២.៣០៦.៨០៦.១៧៤	
បំណុលសរុប (ពាន់រៀល)	១.៥៣៩.៨៥៧.១០៩	១.៤១១.៩២២.៨២៨	១.១៤០.១៧៧.៩៦១	
មូលធនសរុប (ពាន់រៀល)	១.៣១៩.៥៤៩.៥៧៥	១.២៧២.២១៣.០៤៧	១.១៦៦.៦២៨.២១៣	
លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	ត្រីមាសទី២ ឆ្នាំ២០២១	
ចំណូលសរុប (ពាន់រៀល)	៩៩.៥៦២.៤៩៦	៨០.៣១៨.៨២៧	៧៧.១៨១.៣៩៥	
ចំណេញមុនបង់ពន្ធប្រាក់ចំណូល (ពាន់រៀល)	២៣.២៥៥.៨៥៣	៣០.៧២២.៥១៩	២២.៤៩៣.៧៣៦	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)	១៣.២៣១.២៩៩	២៧.៧៩១.៥៨៥	១៦.៨១០.៧៧៤	
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	១៣.២៣១.២៩៩	២៧.៧៩១.៥៨៥	១៦.៨១០.៧៧៤	
អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២១	
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	២,០៤	២,២១	១,៦៥
	អនុបាតចរន្តលឿន (ចំនួនដង)	១,៤០	១,៤៦	១,១១
	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	ត្រីមាសទី២ ឆ្នាំ២០២១	
អនុបាតចំណេញភាព	អនុបាតចំណេញរៀបរយ ទ្រព្យសកម្ម (ភាគរយ)	០,៤៧	១,១២	០,៨២
	អនុបាតចំណេញរៀបរយ មូលធន (ភាគរយ)	១,០១	២,៣០	១,៥៦
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៣៨,៨៦	៣១,៧៣	៣៥,៨៩
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	១៣,២៩	៣៤,៦០	២១,៧៨
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	១៥២,១៣	៣១៩,៥៤	១៩៣,២៩
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)	១,៩៧	៥,៨៥	៤,៧១	

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជារៀល) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានរៀល)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ (លានរៀល)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ស៊ីម ស៊ីថា
 រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា និងនវានុវត្តន៍
 ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ច្បុន ណារ៉ូ
 ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
 ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឌី ច័ន
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ច្បុន ចាន់តុ
 អភិបាលរងនៃគណៈអភិបាល
 រាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ណូរ៉ាវីន
 តំណាងនិយោជិត
 រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ណារ៉ា ចម្រី
 អភិបាលមិនប្រតិបត្តិ
 តំណាងភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ស្រេង សំឱក
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ស៊ីម ស៊ីថា
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះ

“ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភគាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្អាតក្រុងភ្នំពេញបានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជន ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់ទីក្រុងទាំងពីរ។ ”

ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះ រ.ទ.ស.ភ បានទទួលចំណូលសរុប ៩៩.៥៦២.៤៩៦.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ២៣.២៥៥.៨៥៣.០០០រៀល។ លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក មានចំនួន ១៣.២៣១.២៩៩.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) ១៥២,១៣រៀល។

រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទ ដើម្បីកាត់បន្ថយថ្លៃដើមទឹកប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលបានទានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះ យើងបានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០.៤៩៥,២០ម៉ែត្រ និងផលិតបានចំនួន ៧១.៦៣៣.៩៦៨ម^៣ កំណើនអតិថិជនក្នុងគ្រា មានចំនួន ៤.៨២១បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបចំនួន ៥៨៥បណ្តាញ, អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិត ៩,១៥%។

ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

១- លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិទី៨ របស់ រ.ទ.ស.ក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ របស់ រ.ទ.ស.ក បានបើកសម័យប្រជុំលើក ទី៣ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី នៅស្នាក់ការកណ្តាលទឹកស្អាតក្រុងភ្នំពេញ (បន្ទប់ប្រជុំ លេខ១) ដែលមានរបៀបវារៈដូចខាងក្រោម ៖

១) សំណើសុំពិនិត្យ-សម្រេចលើការចំណាយបន្ថែមក្នុងការរៀបចំតភ្ជាប់ចរន្តអគ្គិសនី ដើម្បីផ្គត់ផ្គង់ក្នុង រោងចក្រផលិតទឹកស្អាតបឹងធំ និង Compact Water Treatment System

ក្រុមប្រឹក្សាភិបាល បានឯកភាពទៅលើការចំណាយបន្ថែមដែលមានទឹកប្រាក់សរុបចំនួន ៣៦១.០០០ដុល្លារអាមេរិក សម្រាប់រៀបចំតភ្ជាប់ចរន្តអគ្គិសនីដើម្បីផ្គត់ផ្គង់ក្នុងរោងចក្រផលិតទឹក ស្អាតបឹងធំ និង Compact Water Treatment System ។

២) សំណើសុំពិនិត្យ-ពិភាក្សាអំពីទម្រង់វាយតម្លៃលទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល និងទម្រង់វាយតម្លៃ លទ្ធផលការងាររបស់អភិបាលនីមួយៗ

ក្រុមប្រឹក្សាភិបាលបានឯកភាពជាគោលការណ៍ជ្រើសរើសយកទម្រង់វាយតម្លៃលទ្ធផលការងារ របស់ក្រុមប្រឹក្សាភិបាល (ទម្រង់ទី១) សម្រាប់អនុវត្តចាប់ពីឆ្នាំនេះតទៅ ព្រមទាំងស្នើសុំឱ្យគ្រប់សមាជិក ក្រុមប្រឹក្សាភិបាលចូលរួមផ្តល់យោបល់បន្ថែមទៅលើទម្រង់វាយតម្លៃនេះ បើមាន។

៣) របាយការណ៍ស្តីពីលទ្ធផលការងារត្រីមាសទី២-ឆមាសទី១ និងផែនការត្រីមាសទី៣ ឆ្នាំ២០២៣

ក្រុមប្រឹក្សាភិបាល បានឯកភាពទាំងស្រុងលើរបាយការណ៍ស្តីពីលទ្ធផលការងារត្រីមាសទី២- ឆមាសទី១ និងផែនការត្រីមាសទី៣ ឆ្នាំ២០២៣ ព្រមទាំងបានណែនាំឱ្យ រ.ទ.ស.ក ធ្វើលិខិតសុំ អនុរាជការពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការស្នើសុំរដ្ឋបាល ខេត្តកណ្តាល ជួយពិនិត្យលទ្ធភាពផ្តល់ដីសម្បទាននៅតំបន់អរិយក្សត្រ សម្រាប់ធ្វើជាទីតាំងសាងសង់រោងចក្រផលិត ទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតនៅទីនោះ។

៤) របាយការណ៍ស្តីពីលទ្ធផលកិច្ចលទ្ធកម្ម អនុវត្តក្នុងត្រីមាសទី២ និងសំណើសុំពិនិត្យ-អនុម័តលើផែនការ កែតម្រូវឆមាសទី២ ឆ្នាំ២០២៣

ក្រុមប្រឹក្សាភិបាល បានឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី២ និងបានអនុម័ត-ឯកភាពលើគម្រោងលទ្ធកម្មកែតម្រូវឆមាសទី២ ឆ្នាំ២០២៣។

៥) របាយការណ៍ស្តីពីមូលនិធិបម្រើផលប្រយោជន៍សង្គម ត្រីមាសទី២ ឆ្នាំ២០២៣ និងសំណើសុំពិនិត្យ- អនុម័តលើការចំណាយឧបត្ថម្ភចំនួន ៣សំណើ

ក្រុមប្រឹក្សាភិបាល បានឯកភាពលើរបាយការណ៍លទ្ធផលប្រើប្រាស់មូលនិធិបម្រើផល ប្រយោជន៍សង្គម ត្រីមាសទី២ ឆ្នាំ២០២៣ ព្រមទាំងបានឯកភាពទៅលើសំណើទាំង៣ និងទឹកប្រាក់ គ្រោងចំណាយ ប៉ាន់ស្មានសរុបប្រមាណ ១០៩.៣៦០ដុល្លារអាមេរិក។

៦) របាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី២ ឆ្នាំ២០២៣

ក្រុមប្រឹក្សាភិបាល បានឯកភាពទទួលជ្រាបជាបាយការណ៍ ព្រមទាំងណែនាំឱ្យសវនកម្មផ្ទៃក្នុង ពិនិត្យលទ្ធភាពកែសម្រួលរបាយការណ៍សវនកម្ម ឬរៀបចំទម្រង់របាយការណ៍ថ្មី ដោយមានរំលេចនូវ ឧបករណ៍ជំនួយផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ការត្រួតពិនិត្យនិងការសម្រេចចិត្តរបស់ ក្រុមប្រឹក្សាភិបាល។

៧) របាយការណ៍ស្តីពីលទ្ធផលនៃយុទ្ធនាការអនុវត្តវិធានការដោះស្រាយបន្ទាន់ ចំពោះបញ្ហាកង្វះទឹកស្អាត នារដូវប្រាំង ឆ្នាំ២០២៣ នៅតាមបណ្តាសង្កាត់-ខណ្ឌមួយចំនួននៅជាយវាជានីភ្នំពេញ និងសង្កាត់ មួយចំនួននៅជាយក្រុងតាខ្មៅ

ក្រុមប្រឹក្សាភិបាល បានទទួលជ្រាបជាបាយការណ៍។

៨) ផ្សេងៗ

ប្រធានក្រុមប្រឹក្សាភិបាលបានផ្តល់ព័ត៌មាន និងអនុសាសន៍ណែនាំឱ្យ រ.ទ.ស.ក ពិនិត្យគិតគូរ ទៅលើការងារចំនួន៣ ដូចខាងក្រោម ៖

- ក) ច្បាប់ថ្មីស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលគ្រោងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ នាចុងឆ្នាំ២០២៣ នេះ ពុំមានចែងនិងតម្រូវឱ្យមានការតែងតាំងស្នងការគណនី និង ភ្នាក់ងារគណនេយ្យទៀតនោះទេ។ ដូច្នេះ រ.ទ.ស.ក ពុំចាំបាច់រៀបចំស្នើសុំការតែងតាំង នេះទេ។
- ខ) ចំពោះការងារអភិវឌ្ឍធនធានមនុស្ស ដោយពិនិត្យឃើញថាមានភាពយឺតយ៉ាវក្នុងការ ស្វែង រកអ្នកបច្ចេកទេសគិតគូរអំពីគម្រោងសិក្សាសេចក្តីត្រូវការបណ្តុះបណ្តាលធនធាន មនុស្ស រ.ទ.ស.ក អាចពិនិត្យលទ្ធភាពក្នុងការរៀបចំបង្កើតបន្ថែមនូវការិយាល័យអភិវឌ្ឍន៍ ធនធានមនុស្ស ដើម្បីទទួលបន្ទុកការងារនេះតែម្តង និងរៀបចំរចនាសម្ព័ន្ធការិយាល័យ នេះ។
- គ) សាខាសេវាកម្មទឹកស្អាតនិងអនាម័យ មានតែអគ្គនាយករងទទួលបន្ទុក តែមិនទាន់មាន ប្រធានសាខាគ្រប់គ្រងនៅឡើយ ដោយបច្ចុប្បន្នអគ្គនាយកនៅជាប្រធានគ្រប់គ្រងនៅ ឡើយ ហើយម្យ៉ាងទៀត សាខាត្រូវទទួលបន្ទុកគម្រោងនៅតាមបណ្តាខេត្តនានា ដូចជា ការដេញថ្លៃជាដើម។ ឯកឧត្តមបារម្ភថាអាចខុសនឹងលក្ខន្តិកៈនៃការគ្រប់គ្រង។ ហេតុនេះ ស្នើពិនិត្យក្នុងការរៀបចំឱ្យមានប្រធានសាខាសេវាកម្មទឹកស្អាតនិងអនាម័យឡើងវិញ។

រ.ទ.ស.ក មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយ នឹងការពង្រីកសមត្ថភាពប្រព្រឹត្តិកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាក្សា អត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ យើងគ្រោងផលិតទឹកស្អាត ៧៤.១៨៦.៣០០ម^៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ១២៣.៥២០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១០២.៩៦៩.២៧២.០០០រៀល និងចំណាយ សរុបចំនួន ៦២.២៥៥.២៩១.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាល ទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តកម្មលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះ រ.ទ.ស.ក ។

យើងក៏មានមោទកភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់ រ.ទ.ស.ក ដែល បានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឱ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។ /s/

ថ្ងៃសុក្រ ១០ ខែ តុលា ឆ្នាំ ២០២៣ បញ្ជាក់ ៧.ស.២៥៦៧
 រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២៣
ប្រធានក្រុមប្រឹក្សាភិបាល 

ស៊ឹម ស៊ីថា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	២
ខ- រចនាសម្ព័ន្ធចំណូល	៤
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៥
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៧
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៧
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១១
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១២
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១២
ង- ផលប៉ះពាល់នៃអតិផរណា	១៣
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាល	១៣
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៤

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- លេខកូដស្តង់ដារ: KH1000010004
- ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.រ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុំ** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារផលិត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ មានដូចក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.២២៦.០០០	១៥.៤៣០.៦២០	១០៨
រោងចក្រជ្រោយចង្វារ	១៤.៦៨៤.០០០	១៤.២០១.៤៤០	៩៧
រោងចក្រចំការមន	៤.៧៦២.០០០	៥.៥៤០.៤៣៦	១១៦
រោងចក្រនិរោធ	២៣.១៨០.០០០	២៤.១២២.៩៨០	១០៤
រោងចក្របាក់ខែង	៩.១៦៦.០០០	១២.១២៦.២៣៤	១៣២
រោងចក្រម្លូត	៨៧.៩០០	១៣១.១២៤	១៤៩
រោងចក្រត្បូងឃ្មុំ	៦៣.៧០០	៨១.១៣៤	១២៧
សរុប	៦៦.១៦៩.៦០០	៧១.៦៣៣.៩៦៨	១០៨

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ ចំការមន	រោងចក្រ និរោធ	រោងចក្រ បាក់ខែង	រោងចក្រ ម្លូត	រោងចក្រ ត្បូងឃ្មុំ	បណ្តាញ ចែកចាយ
ភាពល្អក់	NTU	≤ ៥	០,១៧	០,១៨	០,១២	០,២៥	០,២៧	០,៥៩	០,៧៨	០,៣០
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,៤៨	៧,៥៩	៧,៧០	៧,៣៦	៧,៨១	៧,០៩	៧,២៦	៧,៤៥
ក្លរូសេរី	mg/l	០,១ - ១	១,៥៤	១,៤២	១,១០	១,៣២	១,៤៥	១,៤០	១,០២	០,៥០
ក្លរូសរុប	mg/l	<២	១,៧៦	១,៥៧	១,២៦	១,៤៧	១,៥២	១,៦២	១,១៦	០,៦៣
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិតប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់


ទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ មានអត្រា ៩,១៥% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។



ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ




ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០១៩ (ចំនួនបណ្តាញ)	២០២០ (ចំនួនបណ្តាញ)	២០២១ (ចំនួនបណ្តាញ)	២០២២ (ចំនួនបណ្តាញ)	ត្រីមាសទី២ ២០២៣ (ចំនួនបណ្តាញ)	២០២៣ (ភាគរយ)
ជីវភាព	៣២១.២១២	៣៣៣.០៩៩	៣៥០.៤៦៣	៣៦០.៩៤៨	៣៦៩.៤៩៣	៧៩,៨៦២០
អាជីវកម្ម	៦២.៣៦៦	៦៨.១៣៦	៧៤.៣៤៤	៨៣.៨៧៤	៨៦.៥៧៣	១៨,៧១១៨
អង្គការរដ្ឋ	៦៩៦	៧៤៤	៨២៣	៩១៣	៨២៣	០,១៧៧៨
អ្នកលក់ទឹក	៧	១០	១១	៩	៨	០,០០១៧
តំណាងចែកចាយ	១៧	១៤	១៦	៥	៤	០,០០០៨
Standpipe	១៧	១៧	១៦	១៦	១៤	០,០០៣០
បន្ទប់ជួល	៥.៧៥២	៥.៧៥៩	៥.៧២៨	៥.៧៨៩	៥.៧៤៩	១,២៤២៥
សរុប	៣៩០.០៦៧	៤០៧.៧៧៩	៤៣១.៤០១	៤៥១.៥៥៤	៤៦២.៦៦៤	

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣ ១.២៩១រូប (ស្រី:២១៦រូប)

ខ- ចំណូលសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី២ ឆ្នាំ២០២៣		ត្រីមាសទី២ ឆ្នាំ២០២២		ត្រីមាសទី២ ឆ្នាំ២០២១	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៨៩.០៧១.៥៥៨	៨៩,៤៦	៧៣.៩៨១.៩៦២	៩២,១១	៦៦.៤៣១.៦៣៣	៨៦,០៧
២	កម្រៃពីសេវាសាងសង់	៤.៣៤២.៣៦៨	៤,៣៦	៥.០០៨.៤២៩	៦,២៣	៥.០៦០.៧៩៧	៦,៥៦
៣	ចំណូលផ្សេងៗ	៦.១៤៨.៥៧០	៦,១៨	១.៣២៨.៤៣៦	១,៦៥	៥.៦៨៨.៩៦៥	៧,៣៧
	ចំណូលសរុប	៩៩.៥៦២.៤៩៦		៨០.៣១៨.៨២៧		៧៧.១៨១.៣៩៥	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយ

សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាសទី២ និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

ត្រូវបានកាត់បន្ថយដោយសម្ព័ន្ធ ១

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

១.១.ស.ភ មានចំណូល៣ប្រភេទធំៗ ចំណូលបានមកពីការលក់ទឹក សេវាសាងសង់ និងចំណូលផ្សេងៗ៖

- ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល ១.១.ស.ភ បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- ចំណូលផ្សេងៗ រួមមានចំណូលបានមកពីការថែទាំនាឡិកា លក់សម្ភារតបណ្តាញទឹក ការដាក់ពិន័យលើការប្រើប្រាស់ទឹកពុំមានការអនុញ្ញាតពី ១.១.ស.ភ និងផ្សេងៗ។

- **ចំណូលថែទាំនាឡិកា** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងរដ្ឋនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី ១.១.ស.ភ។
- **ចំណូលផ្សេងៗ** គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះ គឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	៩៩.៥៦២.៤៩៦	៨០.៣១៨.៨២៧	១៩.២៤៣.៦៦៩	២៣,៩៦

១.១.ស.ភ មានចំណូលសរុប ៩៩.៥៦២.៤៩៦.០០០រៀល ក្នុងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និង៨០.៣១៨.៨២៧.០០០រៀល ក្នុងដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ១៩.២៤៣.៦៦៩.០០០រៀល ស្មើនឹង ២៣,៩៦%។ យើងបានឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណូលនេះ គឺដោយសារចំណូលពីការលក់បានកើនឡើងចំនួន ១៥.០៨៩.៥៩៦.០០០រៀល ស្មើនឹង ២០,៤០% និងចំណូលផ្សេងៗបានកើនឡើង ៤.៨២០.១៣៤.០០០រៀល ស្មើនឹង ៣៦២,៨៤%។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ ១.១.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៣	ភាគរយ	ត្រីមាសទី២ ឆ្នាំ២០២២	ភាគរយ
	(ពាន់រៀល)		(ពាន់រៀល)	
	ក	(ក/ខ)*១០០	គ	(គ/ខ)*១០០
ចំណូលថ្លៃលក់	៨៩.០៧១.៥៥៨	៨៩,៤៦	៧៣.៩១៨.៩៦២	៩២,១១
ចំណូលពីសេវាសាងសង់	៤.៣៤២.៣៦៨	៤,៣៦	៥.០០៨.៤២៩	៦,២៣
ចំណូលផ្សេងៗ	៦.១៤៨.៥៧០	៦,១៤	១.៣៩១.៤៣៦	១,៦៥
ចំណូលសរុប (ខ)	៩៩.៥៦២.៤៩៦		៨០.៣១៨.៨២៧	

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៣		ត្រីមាសទី២ ឆ្នាំ២០២២		បម្រែបម្រួល		ភាគរយ
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	ក	ខ	គ	ឃ	ក - គ	ខ - ឃ	(ខ-ឃ)/ឃ *១០០
ដីវិភាគ	៣៤.២១៥.២៥៤	៣៣.៣៨៤.៥៩៥	២៦.៩៣១.៤៩៥	២៦.១៧១.៥៧៨	៧.២៨៣.៧៥៩	៧.២១៣.០១៧	២៧,៥៦%
អាជីវកម្ម	២៤.១៤៩.៩៨១	៤៣.៨២៦.០៨១	២០.៩១៦.៦៥៩	៣៧.៨៧២.៧០៦	៣.២៣៣.៣២២	៥.៩៥៣.៣៧៥	១៥,៧២%
គ្រឹះស្ថានសាធារណៈ	២.៩៤១.០០៩	៦.០៦០.៥១៣	១.៩៣៥.៨៤៣	៤.៨៥៤.៨៩២	១.០០៥.១៦៦	១.២០៥.៦២១	២៤,៨៣%
តំណាងចែកចាយ/ បន្ទប់ជួល	៣.៧៧៤.៤២៤	៣.១២៦.១៩៧	៣.៣១៨.៨១៨	២.៥៨៥.១៣២	៤៥៥.៦០៦	៥៤១.០៦៥	២០,៩៣%

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគចំនួន ៣៣.៣៨៤.៥៩៥.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និង ២៦.១៧១.៥៧៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ៧.២១៣.០១៧.០០០រៀល ស្មើនឹង ២៧,៥៦%។ យើងឃើញថាការកើនឡើងនេះដោយសារ ថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៣,៩៤រៀល/ម^៣ ពី ៩៧១,៧៨រៀល/ម^៣ ទៅ ៩៧៥,៧២ រៀល/ម^៣ និងចំនួនអតិថិជនបានកើនឡើងចំនួន ១៣.៦៦៦បណ្តាញ ពី ៣៥៦.១២៧បណ្តាញ ទៅ ៣៦៩.៤៩៣បណ្តាញ និងបរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានកើនឡើងចំនួន ៥,៧៣ម^៣ ពី ២៥,០៧ម^៣ ទៅ ៣០,៨០ម^៣។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៤៣.៨២៦.០៨១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និង ៣៧.៨៧២.៧០៦.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ៥.៩៥៣.៣៧៥.០០០រៀល ស្មើនឹង ១៥,៧២%។ យើងឃើញថាការកើនឡើងនេះដោយសារ អតិថិជនបានកើនឡើងចំនួន ៧.០៤០បណ្តាញ ពី ៧៩.៥៣៣បណ្តាញ ទៅ ៨៦.៥៧៣បណ្តាញ និង ថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៤,២៧រៀល/ម^៣ ពី ១.៨១០,៤៧រៀល/ម^៣ ទៅ ១.៨១៤,៧៤រៀល/ម^៣ និងបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ៧,១០ម^៣ ពី ៨៧,០៨ម^៣ ទៅ ៩៤,១៨ម^៣។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គការរដ្ឋចំនួន ៦.០៦០.៥១៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និង ៤.៨៥៤.៨៩២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.២០៥.៦២១.០០០រៀល ស្មើនឹង ២៤,៨៣%។ យើងឃើញថាការកើនឡើងនេះ ដោយសារ បរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានកើនឡើងចំនួន ៦,៣១ម^៣ ពី ៨៥៥,១៥ម^៣ ទៅ ៨៦១,៤៦ម^៣ និងមានថ្លៃលក់ទឹកជាមធ្យមថេរ ២,៥០០រៀល/ម^៣។ ចំណែកឯ ចំនួនអតិថិជនមានការថយចុះចំនួន ៧៩បណ្តាញ ពី ៩០២បណ្តាញ មកត្រឹម ៨២៣បណ្តាញ។

• ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ/បន្ទប់ជួល

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ/បន្ទប់ជួលចំនួន ៣.១២៦.១៩៧.០០០រៀល សម្រាប់ដំណាច់ ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និង ២.៥៨៥.១៣២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានទឹកប្រាក់កើនឡើងចំនួន ៥៤១.០៦៥.០០០រៀល ស្មើនឹង ២០,៩៣%។ យើងឃើញថាការកើនឡើងនេះដោយសារ បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ៣០,៤៥ម^៣ ពី ១៨៦,៦២ម^៣ ទៅ ២១៧,០៧ម^៣ និងមានថ្លៃលក់ទឹកជាមធ្យមថេរ ៧០០រៀល/ម^៣។ ចំណែកឯ ចំនួនអតិថិជនមានការ ថយចុះ ២៣បណ្តាញ ពី ៥.៧៩៨បណ្តាញ មកត្រឹម ៥.៧៧៥បណ្តាញ។

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទ ដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ យើងលើកយកតែចំណាយរំលស់ទ្រព្យសកម្មរូបិយ និងអរូបិយ ចំណាយលើការប្រើប្រាស់អគ្គិសនី និងចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត ចំណាយសេវាសាងសង់ ចំណូល (ចំណាយ) ការប្រាក់ មកពិភាក្សាដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៣ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០២២ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	៩៩.៥៦២.៤៩៦	៨០.៣១៨.៨២៧	១៩.២៤៣.៦៦៩	២៣,៩៦%
ចំណាយរំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ	(១៥.៦៧៣.៥៦៤)	(១៤.៨៨១.១១២)	(៧៩២.៤៥២)	៥,៣៣%
ចំណាយការប្រើប្រាស់អគ្គិសនី	(១១.៤០៥.៣៦៨)	(៨.៨៣៧.៤០២)	(២.៥៦៧.៩៦៦)	២៩,០៦%
ចំណាយប្រាក់បៀវត្សរ៍ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(២០.៨៣៣.៨៤៦)	(១៨.៥២៦.៤៦៥)	(២.៣០៧.៣៨១)	១២,៤៥%
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៣.៨១៤.៨៧៤)	(២.៦២៦.១២៣)	(១.១៨៨.៧៥១)	៤៥,២៧%
ចំណាយសេវាសាងសង់	(២.១៥៤.៨៨៥)	(៣.៦១០.០០៥)	១.៤៥៥.១២០	(៤០,៣១%)
ចំណូលការប្រាក់	៤.១៨៦.០៧០	៩.៥៩២.១៣០	(៥.៤០៦.០៦០)	(៥៦,៣៦%)
ចំណាយការប្រាក់	(១៩.៦១៥.៦៦៣)	(៤.៣៥៥.៥៥៥)	(១៥.២៦០.១០៨)	៣៥០,៣៦%
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	២៣.២៥៥.៨៥៣	៣០.៧២២.៥១៩	(៧.៤៦៦.៦៦៦)	(២៤,៣០%)

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណូលចំនួន ២៣.២៥៥.៨៥៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និង ៣០.៧២២.៥១៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ថយចុះចំនួន ៧.៤៦៦.៦៦៦.០០០រៀល ស្មើនឹង ២៤,៣០%។ យើងឃើញថា មូលហេតុចម្បងនៃការថយចុះចំណេញមុនបង់ពន្ធលើប្រាក់ចំណូលនេះគឺចំណាយការប្រាក់-សុទ្ធ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បានកើនឡើងចំនួន ២០.៦៦៦.១៦៨.០០០រៀល ស្មើនឹង ៣៩៤,៦៥%។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	គ	ឃ	គ - ឃ	(គ-ឃ)/ឃ*១០០
ចំណេញមុនបង់ពន្ធ (ក)	២៣.២៥៥.៨៥៣	៣០.៧២២.៥១៩	(៧.៤៦៦.៦៦៦)	(២៤,៣០%)
ចំណាយពន្ធលើប្រាក់ចំណូល (ខ)	(១០.០២៤.៥៥៤)	(២.៩៣០.៩៣៤)	(៧.០៩៣.៦២០)	២៤២,០៣%
ចំណេញក្នុងការិយបរិច្ឆេទ	១៣.២៣១.២៩៩	២៧.៧៩១.៥៨៥	(១៤.៥៦០.២៨៦)	(៥២,៣៩%)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	១៣.២៣១.២៩៩	២៧.៧៩១.៥៨៥	(១៤.៥៦០.២៨៦)	(៥២,៣៩%)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	៤៣,១១%	៩,៥៤%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ១៣.២៣១.២៩៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និង ២៧.៧៩១.៥៨៥.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលទឹកប្រាក់នេះមានការថយចុះប្រមាណ ១៤.៥៦០.២៨៦.០០០រៀល ស្មើនឹង ៥២,៣៩%។ យើងបានឃើញថាមូលហេតុចម្បងនៃការថយចុះចំណេញក្នុងការិយបរិច្ឆេទដោយសារ ចំណាយការប្រាក់-សុទ្ធ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បានកើនឡើងចំនួន ២០.៦៦៦.១៦៨.០០០រៀល ស្មើនឹង ៣៩៤,៦៥% ព្រមទាំងពន្ធលើប្រាក់ចំណូលបានកើនឡើងចំនួន ៧.០៩៣.៦២០.០០០រៀល ស្មើនឹង ២៤២,០៣% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ បើទោះបីជា៖

- ចំណូលពីការលក់ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បានកើនឡើងចំនួន ១៥.០៨៩.៥៩៦.០០០រៀល ស្មើនឹង ២០,៤០% និង
- ចំណូលផ្សេងៗកើនឡើងចំនួន ៤.៨២០.១៣៤.០០០រៀល ស្មើនឹង ៣៦២,៨៤% ក៏ដោយ។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ព្រមទាំងស្ថានភាពមិនប្រាកដប្រជាជននៃយោធាយសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រដូចខាងក្រោម៖

- អត្រាទឹកបាត់បង់៖ រ.ទ.ស.ភ បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកនៅ៩,១៥% ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ។ ការរក្សាបានអត្រាទឹកបាត់បង់នៅត្រឹមកម្រិតនេះជាកត្តាចម្បងដែលធ្វើឱ្យរ.ទ.ស.ភ មានចីរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍ សហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។
- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ តំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។
- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយនេះ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀនសេវាសេវាការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គការបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ផ្អែកតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចជាមធ្យមរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ អាចស្ថិតក្នុងអត្រា ៥,៥% ដែលការព្យាករណ៍នេះបានកើនឡើងលើសឆ្នាំ២០២២ ដែលមានត្រឹមតែអត្រា ៥,២% ប៉ុណ្ណោះ។ ការកើនឡើងបន្តិចនៃសេដ្ឋកិច្ចប្រទេសកម្ពុជាគឺជាសញ្ញាល្អប្រសើរ ដែលអាចធ្វើឱ្យថ្លៃលក់ទឹកមធ្យមអាចមានការកើនឡើង ផ្អែកទៅលើតម្រូវការប្រើប្រាស់មានការកើនឡើង ជាពិសេសថ្លៃទឹកប្រកេទអាជីវកម្ម។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បាន ធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ ដែលបានដាក់ឱ្យដំណើរការផលិតនៅចុងខែមេសា ឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាត ហើយក៏បានកំពុងបន្តសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំហាន២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ ដូចគ្នា ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិត ៥.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ និងរោងចក្រផលិតទឹកស្អាតតាខ្មៅដែលមានសមត្ថភាពផលិត ៣០.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែងហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៨៩,៤៦% នៃចំណូលសរុបនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ដោយសារតែ រ.ទ.ស.ភ ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ទីក្រុងតាខ្មៅផងដែរ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយបណ្ណគោលគឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រតិបត្តិការជាប្រតិបត្តិការបរទេសត្រូវបានប្តូរទៅជាប្រតិបត្តិការគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និង ខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងចំណូលរូបិយបណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ ការធ្លាក់ចុះនៃតម្លៃប្រាក់រៀលធៀបនឹងរូបិយបណ្ណបរទេសបានធ្វើឱ្យ រ.ទ.ស.ភ ខាតមិនពិតពីការប្តូររូបិយបណ្ណលើប្រាក់កម្ចី។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀល ដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាប្តូរប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយបណ្ណ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឱ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និង វត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ការអូសបន្លាយនៃសង្គ្រមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ៖ ការកើនឡើងតម្លៃប្រេងឥន្ធនៈ ការដឹកជញ្ជូន ព្រមទាំងតម្រូវការ និងការផ្គត់ផ្គង់ពុំមានគុណភាព។ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពលដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារ បរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែមចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី " ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យរបស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការពារវិនិយោគិន

នាថ្ងៃចន្ទ ២កើត ខែបឋមសាធ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ រ.ទ.ស.ភ បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតថ្មី បាក់ខែង ជំហាន១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** និង **ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប័រ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍** ដែលនេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់ រ.ទ.ស.ភ ដោយលាតសន្ធឹងលើផ្ទៃដី ១៥ហិកតា មានសមត្ថភាព ផលិតទឹកស្អាតបានចំនួន ១៩៥.០០០ម^៣/ថ្ងៃ ដោយប្រើប្រាស់ប្រភពទឹកទន្លេមេគង្គលើក្នុងការផលិត។ រោងចក្រនេះ មានទីតាំងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (តាមបណ្តោយមហាវិថីឈ្នះឈ្នះ) ។

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ គឺជាសហហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រ.ទ.ស.ភ ជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU) ដោយ ប្រើប្រាស់ថវិកាសរុបចំនួន ២៤៧លានដុល្លារអាមេរិក ។

ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ចាប់ផ្តើមដំណើរការសាងសង់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ និងបានដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ព្រមទាំង ឈានដល់បញ្ចប់ការដ្ឋានសាងសង់ជាស្ថាពរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ពេលនេះមានរយៈពេលសាងសង់ចំនួន៣៦ខែ។ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហាន១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់ រ.ទ.ស.ភ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។ សម្រាប់គម្រោងនេះ ត្រូវបានអនុវត្តកិច្ចសន្យាក្នុងក្របខ័ណ្ឌ រចនា និងប្លង់។


រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន១ មានសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ម^៣/ថ្ងៃ បានបន្ថែម លើសមត្ថភាពផលិតទឹកស្អាតរបស់ រ.ទ.ស.ភ ដែលមានស្រាប់ចំនួន ៦៤០.០០០ម^៣/ថ្ងៃ នាំឱ្យ រ.ទ.ស.ភ មានសមត្ថភាព ផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥.០០០ម^៣/ថ្ងៃ ព្រមទាំងបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបាន ប្រមាណ ១៧០.០០០គ្រួសារ និងជួបដោះស្រាយបញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់ជាយករាជធានីភ្នំពេញ និង សង្កាត់ចំនួន០៣ នៅក្រុងតាខ្មៅ។

នៅដើមឆ្នាំ២០២៤ខាងមុខ ក្រោយពីដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហាន២ រ.ទ.ស.ភ នឹងមានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបកើនដល់ប្រមាណជាង ១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការណ៍នេះធ្វើឱ្យ ប្រជាពលរដ្ឋដែលរស់នៅជាយករាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំង បានបិទបញ្ចប់នូវនិន្នាការកង្វះខាតទឹកស្អាតក្នុងពេលបច្ចុប្បន្ន ត្រឹមដើមឆ្នាំ២០២៤។

ហត្ថលេខាអភិបាល


របស់រដ្ឋាករទឹកស្អុយក្រុងភ្នំពេញ

ថ្ងៃសុក្រ ១០ ខែ កញ្ញា ឆ្នាំ ២០២៣ បញ្ជាក់ ព.ស. ២៥៦៧
រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣
បានអាន និងឯកភាព /



ហត្ថលេខា
ស៊ឹម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃសុក្រ ១០ ខែ កញ្ញា ឆ្នាំ ២០២៣ បញ្ជាក់ ព.ស. ២៥៦៧
រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣
បានអាន និងឯកភាព /



ហត្ថលេខា
ឡុង ណារីន
អភិបាល

ឧបសម្ព័ន្ធ ១

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាសទី២ និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(Co.០៨៣៩ Et/២០១២)

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ - ៣
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៤ - ៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៦ - ៧
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៨ - ៩
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១០ - ២១
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២២ - ២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំ ឯកឧត្តម ស៊ឹម ស៊ីថា ឯកឧត្តម ឡុង ណារ៉ូ និងលោក ជេង ប៊ូលីវែន ជាអភិបាល និងមន្ត្រី នៅក្នុងរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ("រ.ទ.ស.ភ") សូមបញ្ជាក់ថាតាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប ចន្លោះពេលរបស់ រ.ទ.ស.ភ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិត ផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់ សង្ខេបចន្លោះពេល សម្រាប់ត្រីមាស និងរយៈពេល៦ខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ សង្ខេបចន្លោះពេលដែលពាក់ព័ន្ធ (ត្រូវបានគេស្គាល់ថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល") បានបង្ហាញនូវភាព សមស្របគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង

ឡុង ណារ៉ូ
អគ្គនាយក

ជេង ប៊ូលីវែន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច

ស៊ឹម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃសុក្រ ១៤ ខែ មិថុនា ឆ្នាំ ២០២៣ ខែ មិថុនា ឆ្នាំ ២០២៣ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	២.៣៧៣.៨៥៥.៨៣៥	២.២០៣.០៤១.៩១៤
ទ្រព្យសកម្មអរូបី		១១.៤០៧.៧២៤	១២.០៨៩.៥៨៧
ទ្រព្យសកម្មរយៈពេលវែងសរុប		២.៣៨៥.២៦៣.៥៥៩	២.២១៥.១៣១.៥០១
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១៥៦.៧០៨.៤៥២	១៥២.៧៣៧.០៧៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៣៩.០៧៤.០៣០	២៨.២៦៤.៩៤០
ទ្រព្យសកម្មកិច្ចសន្យា	៥	១១៧.០៨៣.១៥៤	៩២.៧៦៨.៣៧៤
ឥណទានផ្តល់ឱ្យបុគ្គលិក		៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៦	១២៧.១២៦.៨៣២	១២៦.១១៨.៤១៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		២៦.១៩៤.០០៦	៦១.១៥៨.៩១៥
ទ្រព្យសកម្មរយៈពេលខ្លីសរុប		៤៧៤.១៤៣.១២៥	៤៦៩.០០៤.៣៧៤
ទ្រព្យសកម្មសរុប		២.៨៥៩.៤០៦.៦៨៤	២.៦៨៤.១៣៥.៨៧៥
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ក			
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង		៦៤៧.១៤៨.៧៨២	៥៤៣.២៦៨.០៧៥
ចំណេញរក្សាទុក		៥១.៦៤១.៦៨៦	១០៨.១៨៥.៨៦៥
មូលធនសរុប		១.៣១៩.៥៤៩.៥៧៥	១.២៧២.២១៣.០៤៧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	១.០៧៩.០៩៩.៦៦២	៩៨៦.៤៩៥.៧១៧
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	៧៤.៣៩១.៣២៣	៦៩.២៣៨.៤៧៧
បំណុលពន្ធពន្យារ - សុទ្ធ		៨០.៤៨៩.៨៩៥	៧៧.០១៦.៧១៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	៨០.២១២.៥៨១	៧៦.៨០១.៧០៥
បំណុលរយៈពេលវែងសរុប		<u>១.៣១៤.១៩៣.៤៦១</u>	<u>១.២០៩.៥៥២.៦១៥</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	១៨៥.៦៣០.៨៨២	១៥៤.៦៦១.១៥២
ប្រាក់កម្ចី	៧	២៣.៩៩០.១៥៧	២៣.៤៩៩.១៥៨
បំណុលកិច្ចសន្យា	៥	៥.៤៧៩.៩៤៤	៤.៤៥៦.៧៥៦
បំណុលពន្ធលើប្រាក់ចំណូល		១០.៥៦២.៦៦៥	១៩.៧៥៣.១៤៧
បំណុលរយៈពេលខ្លីសរុប		<u>២២៥.៦៦៣.៦៤៨</u>	<u>២០២.៣៧០.២១៣</u>
បំណុលសរុប		<u>១.៥៣៩.៨៥៧.១០៩</u>	<u>១.៤១១.៩២២.៨២៨</u>
មូលធន និងបំណុលសរុប		<u>២.៨៥៩.៤០៦.៦៨៤</u>	<u>២.៦៨៤.១៣៥.៨៧៥</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
រួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មាន
ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលនៃការងារផ្សេងៗសង្ខេបចន្លោះពេលសម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម		
	រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី		
	កំណត់ សម្គាល់	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល
ចំណូល៖					
ចំណូលពីការលក់	១០	៨៩.០៧១.៥៥៨	៧៣.៩៨១.៩៦២	១៦២.៨១៤.១១៣	១៤៣.១១៤.០៨៩
កម្រៃពីការសាងសង់		៤.៣៤២.៣៦៨	៥.០០៨.៤២៩	១១.១៦៧.៥៨៧	៨.៨២៤.៩៨៦
ចំណូលផ្សេងៗ		៦.១៤៨.៥៧០	១.៣២៨.៤៣៦	៨.៥៩២.៤០៩	១០.៣៩៩.៧៦២
		<u>៩៩.៥៦២.៤៩៦</u>	<u>៨០.៣១៨.៨២៧</u>	<u>១៨២.៥៧៤.១០៩</u>	<u>១៦២.៣៣៨.៨៣៧</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបី		(១៥.៦៧៣.៥៦៤)	(១៤.៨៨១.១១២)	(៣០.៧៩១.៥១៦)	(២៩.៧៥៩.៩៥០)
ចំណាយថ្លៃភ្លើង		(១១.៤០៥.៣៦៨)	(៨.៨៣៧.៤០២)	(២០.៣៥៨.៥៨៨)	(១៧.៣៦១.០៦១)
ចំណាយអត្ថប្រយោជន៍របស់ នយោជិក		(២០.៨៣៣.៨៤៦)	(១៨.៥២៦.៤៦៥)	(៣៩.២៩០.៩៣៦)	(៣៤.៥៨០.៩៣៣)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត		(៣.៨១៤.៨៧៤)	(២.៦២៦.១២៣)	(៧.១៩៥.៩៥២)	(៥.២០៦.១១៦)
ចំណាយវត្ថុធាតុដើមសម្រាប់ តភ្ជាប់បណ្តាញទឹកតាម គេហដ្ឋាន		(១.២២៦.៦៣៣)	(១.៤៨៦.៨៦២)	(២.៣៨៣.៧១៦)	(២.៦៤០.៩៥១)
ចំណាយជួសជុល និងថែទាំ		(២.៤៦២.២៣៦)	(១.២៣១.៩៣២)	(៤.៧៥៥.៩៧៤)	(២.៥៩១.៣៨២)
ចំណាយសេវាសាងសង់		(២.១៥៤.៨៨៥)	(៣.៦១០.០០៥)	(៥.៣៥៩.៦៤៩)	(៥.៦០១.០៣៣)
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.២៩៦.១៧០)	(៣.១១១.៨៦៥)	(៥.៩៨១.៦៥៥)	(៥.៤២៧.៩១១)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		(៩.៤៧៤)	(៥២១.១១៧)	(៩០០.២៣១)	(១.៦៤៨.០២១)
		<u>(៦០.៨៧៧.០៥០)</u>	<u>(៥៤.៨៣២.៨៨៣)</u>	<u>(១១៧.០១៨.២១៧)</u>	<u>(១០៤.៨១៧.៣៥៨)</u>
ចំណេញប្រតិបត្តិការ		៣៨.៦៨៥.៤៤៦	២៥.៤៨៥.៩៤៤	៦៥.៥៥៥.៨៩២	៥៧.៥២១.៤៧៩

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)**

	មិនបានធ្វើសវនកម្ម			មិនបានធ្វើសវនកម្ម		
	រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី			រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី		
	កំណត់ សម្គាល់	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល	
ចំណូលការប្រាក់	១១	៤.១៨៦.០៧០	៩.៥៩២.១៣០	២០.២៣៤.៧៥៩	១៩.០៦១.០៣៧	
ចំណាយការប្រាក់	១២	(១៩.៦១៥.៦៦៣)	(៤.៣៥៥.៥៥៥)	(២០.៧៩៣.១៤៦)	(៥.១៧៣.៧២៨)	
ចំណេញមុនបង់ពន្ធ		២៣.២៥៥.៨៥៣	៣០.២៣៦.៥៧៥	៦៤.៤៤១.៦១៥	១៣.៨៨៧.៣០៩	
ពន្ធលើប្រាក់ចំណូល	១៣	(១០.០២៤.៥៥៤)	(២.៩៣០.៩៣៤)	(១៣.៣៥៥.៨១៩)	(១៣.៣២៥.៤៥៤)	
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗក្នុងគ្រា		១៣.២៣១.២៩៩	២៧.៣០៥.៦៤១	៥១.០៨៥.៧៩៦	៥០.៥៦១.៨៥៥	
ចំណេញក្នុងមួយភាគហ៊ុន របស់ភាគហ៊ុនិក						
ចំណេញក្នុងមួយភាគហ៊ុន គោល (គិតជាប្រាក់រៀល)		១៥២,១៣	៣១៩,៥៤	៥៩៣,៧៧	៦៦៧,៨៣	
ចំណេញក្នុងមួយភាគហ៊ុន ថយចុះ (គិតជាប្រាក់រៀល)		១៥២,១៣	៣១៩,៥៤	៥៩៣,៧៧	៦៦៧,៨៣	

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបាន ភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	មូលធនសរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា					
ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗ ក្នុងគ្រាសរុប		-	-	៥១.៦៤១.៦៨៦	៥១.៦៤១.៦៨៦
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	១៤	-	១០៣.៨៨០.៧០៧	(១០៣.៨៨០.៧០៧)	-
		-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន					
សរុប		-	១០៣.៨៨០.៧០៧	(១០៨.១៨៥.៨៦៥)	(៤.៣០៥.១៥៨)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា					
ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	៥១.៦៤១.៦៨៦	១.៣១៩.៥៤៩.៥៧៥
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា					
ឆ្នាំ២០២២		៦១៩.៣១៥.៨៨៦	៤១៨.០៣៨.៤១០	១២៩.២៧៣.៩១៧	១.១៦៦.៦២៨.២១៣
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗ ក្នុងគ្រាសរុប		-	-	៥៨.០៨៣.៣៣៤	៥៨.០៨៣.៣៣៤
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	១៤	-	១២៥.២២៩.៦៦៥	(១២៥.២២៩.៦៦៥)	-
		-	-	(៤.០៤៤.២៥២)	(៤.០៤៤.២៥២)
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន					
សរុប		-	១២៥.២២៩.៦៦៥	(១២៩.២៧៣.៩១៧)	(៤.០៤៤.២៥២)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា					
ឆ្នាំ២០២២		៦១៩.៣១៥.៨៨៦	៥៤៣.២៦៨.០៧៥	៥៨.០៨៣.៣៣៤	១.២២០.៦៦៧.២៩៥

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច
សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២ គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៦៤.៩៩៧.៥០៥	៧១.៤០៨.៧៨៨
និយ័តកម្មលើ៖			
រំលស់ទ្រព្យសកម្មអរូបី		៩១៨.១១៦	៩៧៨.៦២២
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		២៩.៨៧៣.៤០០	២៨.៧៨១.៣២៨
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ		(១.០០៤.៩៥៤)	(១.០០៤.៩៥៣)
ការជម្រះបញ្ជីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		៤៤៤.៦៦៨	១០៧.១៩១
ចំណូលការប្រាក់		(៣.៤៣៩.៨១៨)	(១.៩០២.០២១)
ចំណាយការប្រាក់		៦.៨៦៦.១៣៨	៤.២៩០.៩៣៤
ខាត/(ចំណេញ)សុទ្ធមិនពិតពីការប្តូររូបិយប័ណ្ណ		២.២២៨.៦០១	(១០.១៧៦.៤៣៧)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		១០០.៨៨៣.៦៥៦	៩២.៤៨៣.៤៥២
កើនឡើងសន្និធិ		(៧.៩៤៦.៥២១)	(២.១៦០.៩៩៦)
(កើនឡើង)/ថយចុះគណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៩.៦២១.៩៣១)	៤០.៥៥០.៨៧០
កើនឡើងគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៣០.៩៦៩.៧៣០	១១៨.៨៨៦.៤៦៧
កើនឡើងទ្រព្យសកម្មកិច្ចសន្យា		(២៤.៣១៤.៧៨០)	(៧.៥៤៨.៣៦៤)
កើនឡើងបំណុលកិច្ចសន្យា		១.០២៣.១៨៨	-
កើនឡើងប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ		៣.៤១០.៨៧៦	២.៥៩២.៨២៩
សាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ		៩៤.៤០៤.២១៨	២៤៤.៨០៤.២៥៨
ពន្ធលើប្រាក់ចំណូលបានបង់		(១៩.០៧៣.១២២)	(២០.៧៥៥.០២៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		៧៥.៣៣១.០៩៦	២២៤.០៤៩.២៣៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
		៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២
		គិតជាពាន់រៀល	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(១៩២.០៦០.៣០៨)	(២៧៩.២៥៨.០៧៥)
ការទិញទ្រព្យសកម្មអរូបី		(២៣៦.២៥៣)	(៤២៨.៤៥៦)
កើនឡើងការវិនិយោគរយៈពេលខ្លី		(១.០០៨.៤១៦)	(២១.០៤៧.៥៦៤)
ការប្រាក់ដែលបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមាន			
លក្ខណៈសម្បត្តិគ្រប់គ្រាន់		(៥.០៩៦.៥៣៤)	(២.៦៩១.២៩៣)
ជំនួយទទួលបានពីរាជរដ្ឋាភិបាលជប៉ុន	៨	៦.១៥៧.៨០០	-
ការប្រាក់បានទទួល		២.២៥២.៦៥៩	៧៩២.៩០៨
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១៨៩.៩៩១.០៥២)	(៣០២.៦៣២.៤៨០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(៤.៣០៥.១៥៨)	(៤.០៤៤.២៥២)
សាច់ប្រាក់ទទួលបានពីកម្ចី		១០១.៤៣៩.០៨៣	៨៥.១១០.០០៤
ការប្រាក់បានបង់		(៦.៨១០.៥៧៥)	(៤.៤៥១.០៩៩)
ការបង់សងប្រាក់កម្ចី		(១០.៦២៨.៣០៣)	(១០.៨២៣.៨៨៧)
សាច់ប្រាក់សុទ្ធប្រើប្រាស់ពីសកម្មភាពហិរញ្ញប្បទាន		៧៩.៦៩៥.០៤៧	៦៥.៧៩០.៧៦៦
ថយចុះសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៣៤.៩៦៤.៩០៩)	(១២.៧៩២.៤៨១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមគ្រា		៦១.១៥៨.៩១៥	៨៩.៦៥៩.៥៣៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងគ្រា		២៦.១៩៤.០០៦	៧៦.៨៦៧.០៥៧

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម Co. ០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានខេត្តកោះកុង ខេត្តត្បូងឃ្មុំ និងម្លូច ខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ គោលដៅរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្មទឹក និងបង្កើនសេវាកម្ម និងគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ សម្រាប់ផលប្រយោជន៍សាធារណៈ។

២. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ រ.ទ.ស.ភ មិនត្រូវបានធ្វើសវនកម្មទេ ហើយត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនរួមបញ្ចូលគ្រប់កំណត់សម្គាល់ទាំងឡាយណាដែលជាទូទៅត្រូវបានរួមបញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឡើយ ប៉ុន្តែ កំណត់សម្គាល់ពន្យល់មួយចំនួនត្រូវបានរួមបញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការ ដែលមានសារៈសំខាន់ដល់ការយល់ដឹងពីបម្រែបម្រួលក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងដំណើរការរបស់ រ.ទ.ស.ភ តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនាការិយបរិច្ឆេទមុន។ អាស្រ័យហេតុនេះ ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសេចក្តីប្រកាសជាសាធារណៈនានា ដែលបានធ្វើឡើងដោយរបស់ រ.ទ.ស.ភ នៅអំឡុងគ្រាវាយការណ៍បណ្តោះអាសន្ន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

២. មូលដ្ឋាននៃការរៀបចំ (ត)

គោលនយោបាយគណនេយ្យដែលបានអនុវត្ត គឺមានភាពដូចគ្នាទៅនឹងការិយបរិច្ឆេទហិរញ្ញវត្ថុមុន និងគ្រា រាយការណ៍ចន្លោះពេលដែលពាក់ព័ន្ធ។

៣. កត្តារដ្ឋបាល ឬ វដ្ត

លើកលែងតែ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ប្រតិបត្តិការរបស់ រ.ទ.ស.ភ មិនត្រូវបានរងផលប៉ះពាល់ជាសារវន្តដោយកត្តារដ្ឋបាល ឬ វដ្តនោះទេ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	២.៨០៥.៤៦១.២៣០	២.៤៣៨.៨២៣.០០៨
ការទិញបន្ថែម	១៩៧.១៥៦.៨៤២	២៨៧.១២៤.៨១២
ការផ្ទេរពីសន្និធិ	៣.៩៧៥.១៤៧	៨០.៧៧៥.២៤៩
ការផ្ទេរទៅទ្រព្យសកម្មអរូបី	-	(១.១២៥.០០០)
ការជម្រះចេញពីបញ្ជី	(៥.០៥៥.៥៤៧)	(១៣៦.៨៣៩)
សមតុល្យចុងគ្រា/ឆ្នាំ	<u>៣.០០១.៥៣៧.៦៧២</u>	<u>២.៨០៥.៤៦១.២៣០</u>
រំលស់បង្ករ		
សមតុល្យដើមគ្រា/ឆ្នាំ	៦០២.៤១៩.៣១៦	៥៤៤.៩៥៨.៣៨៩
រំលស់ក្នុងគ្រា/ឆ្នាំ	២៩.៨៧៣.៤០០	៥៧.៤៦០.៩២៧
ការជម្រះចេញពីបញ្ជី	(៤.៦១០.៨៧៩)	-
សមតុល្យចុងគ្រា/ឆ្នាំ	<u>៦២៧.៦៨១.៨៣៧</u>	<u>៦០២.៤១៩.៣១៦</u>
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	<u>២.៣៧៣.៨៥៥.៨៣៥</u>	<u>២.២០៣.០៤១.៩១៤</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ក្នុងអំឡុងត្រីមាស និងសម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ រ.ទ.ស.ភ បានធ្វើការទិញ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដោយទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការទិញបន្ថែម	១៩៧.១៥៦.៨៤២	២៨១.៩៤៩.៣៦៨
មូលធនកម្មលើការប្រាក់លើទ្រព្យសកម្មដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	(៥.០៩៦.៥៣៤)	(២.៦៩១.២៩៣)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ ជាសាច់ប្រាក់	<u>១៩២.០៦០.៣០៨</u>	<u>២៧៩.២៥៨.០៧៥</u>

៥. ទ្រព្យសកម្មកិច្ចសន្យា ឬ(បំណុលកិច្ចសន្យា)

	មិនបានធ្វើសវនកម្ម	បានធ្វើសវនកម្ម
	៣០ មិថុនា ២០២៣	៣១ ធ្នូ ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទ្រព្យសកម្មកិច្ចសន្យា		
ទ្រព្យសកម្មកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	៤.៩១៧.៤២៧	៣.៥៣៣.៨៩៨
ទ្រព្យសកម្មកិច្ចសន្យាទាក់ទងនឹងការលក់ទឹកស្អាត	១១២.១៦៥.៧២៧	៨៩.២៣៤.៤៧៦
	<u>១១៧.០៨៣.១៥៤</u>	<u>៩២.៧៦៨.៣៧៤</u>
បំណុលកិច្ចសន្យា		
បំណុលកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	៥.៤៧៩.៩៤៤	៤.៤៥៦.៧៥៦

៦. ការវិនិយោគរយៈពេលខ្លី

ចំនួនទាំងនេះតំណាងឱ្យប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេលចន្លោះពី ៩ ទៅ ១២ខែ (២០២២៖ ៩ ទៅ ១២ខែ) ហើយទទួលបានការប្រាក់ពី ៣,៥០% ទៅ ៤,៧៥% (២០២២៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

៧. ប្រាក់កម្ចី

	រូបិយប័ណ្ណ	អត្រាការប្រាក់ ធម្មតា	ឆ្នាំនៃកាល វសាន	តម្លៃយោង ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣				១.០០៩.៩៩៤.៨៧៥
បោះផ្សាយថ្មី				
ធនាគារវិនិយោគអឺរ៉ុប ("EIB")	ដុល្លារអាមេរិក	០,៦១០% - ០,៩៦៥%	២០៤៨	៤១.៧១៦.៩៥១
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១ S	ដុល្លារអាមេរិក	០,៩០០%	២០៣៨	៣៧.៨២៤.៥៩៣
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១ M	ដុល្លារអាមេរិក	០,៩០០%	២០៣៩	២១.៨៩៧.៥៣៩
ទូទាត់សង				
ថ្លៃដើម				
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារ អភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(១.១២១.៧១០)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	អឺរ៉ូ	០,២៥០%	២០២៥	(៨.៧៩៣.៣៣៩)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(៧១៣.២៥៤)
ការប្រាក់				
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារ អភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(២៦៩.១១៦)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	អឺរ៉ូ	០,២៥០%	២០២៥	(៥៤.៨២១)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(១១៨.១៧៤)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	ដុល្លារអាមេរិក	១,៨០០%	២០៣៧	(១.៣៦១.៣៨១)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១ S	ដុល្លារអាមេរិក	០,៩០០%	២០៣៨	(១.៣៦៥.០៣៦)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១ M	ដុល្លារអាមេរិក	០,៩០០%	២០៣៩	(៦៤២.៨២៦)
ធនាគារវិនិយោគអឺរ៉ុប ("EIB")	ដុល្លារអាមេរិក	០,៦១០% - ០,៩៦៥%	២០៤៨	(២.៩៩៩.២២១)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

៧. ប្រាក់កម្ចី (ត)

	អត្រាការប្រាក់ រូបិយប័ណ្ណ	ធម្មតា	ឆ្នាំនៃកាល វសាន្ត	តម្លៃយោង ពាន់រៀល
ការប្រាក់បង្ក				៦.៨៦៦.១៣៨
ខាតមិនពិតពីការប្តូររូបិយប័ណ្ណ				២.២២៨.៦០១
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣				១.១០៣.០៨៩.៨១៩

ការរំលោភបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចី

រ.ទ.ស.ភ មានប្រាក់កម្ចីមិនមានការធានាដែលមានតម្លៃយោងចំនួន ១.១០៣.០៨៩.៨១៩.០០០ រៀល គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ប្រាក់កម្ចីទាំងនេះមានការប្រាក់ចាប់ពី ០,២៥០% ដល់ ១,៨០០% ហើយមានរយៈពេលនៃការសងត្រឡប់ទៅវិញចាប់ពី ២ ដល់ ២៦ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់កម្ចីទាំងនេះមានលក្ខខណ្ឌដែល រ.ទ.ស.ភ ត្រូវតែអនុវត្តតាម បើមិនដូច្នោះទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង អាចផ្អាក ឬលុបចោលសិទ្ធិរបស់ រ.ទ.ស.ភ ក្នុងការស្នើសុំប្រាក់កម្ចីបន្ថែមពីចំនួនទឹកប្រាក់ដែលមិនទាន់បានដក ហើយអាចសងវិញតាមតម្រូវការនៃសមតុល្យបំណុលរបស់ខ្លួន ប្រសិនបើការរំលោភបំពានលើលក្ខខណ្ឌកិច្ចសន្យានោះមានភាពជាសារវន្ត។

រ.ទ.ស.ភ បានលើសពីកម្រិតអតិបរមាបំណុលរបស់ខ្លួនក្នុងអំឡុងត្រីមាស និងរយៈពេលប្រាំមួយខែដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ដូចដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រ.ទ.ស.ភ ទទួលបានការលើកលែងពីភាគីពាក់ព័ន្ធ ដោយបានបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា	៦៩.២៣៨.៤៧៧	១៦.៨១២.១៨៦
ការបន្ថែម*	៦.១៥៧.៨០០	៥៤.៤៣៦.១៩៩
រំលស់ក្នុងគ្រា/ឆ្នាំ	(១.០០៤.៩៥៤)	(២.០០៩.៩០៨)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា	៧៤.៣៩១.៣២៣	៦៩.២៣៨.៤៧៧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

៤. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ (ត)

* ជំនួយបន្ថែម គឺជាទឹកប្រាក់ទទួលបានពីការបញ្ចប់ថវិកាទូទៅរបស់រាជរដ្ឋាភិបាលជំនួយ ដែលមានចំនួន ១.៤៩៤.៦២៤ដុល្លារអាមេរិក ឬស្មើនឹង ៦.១៥៧.៨០០.០០០រៀល។ គោលបំណងនៃជំនួយគឺដើម្បីជួយលើគម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបឹងធំ ដើម្បីបង្កើនសេវាផ្គត់ផ្គង់ទឹកដល់ភាគនិរតីនៃទីក្រុងភ្នំពេញ។

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៣ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២២ គិតជាពាន់រៀល
រយៈពេលវែង៖		
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		
ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ	៨០.២១២.៥៨១	៧៦.៨០១.៧០៥
រយៈពេលខ្លី៖		
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម		
ភាគីទីបី	៧៤.០៧២.២២៦	៤៨.០៧៨.៧១០
ទឹកប្រាក់គ្រោងសម្រាប់ការងារកំពុងសាងសង់	២២.៣៤៤.៤២៤	២៣.២០៨.០៧៥
	<u>៩៦.៤១៦.៦៥០</u>	<u>៧១.២៨៦.៧៨៥</u>
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៧.០៧៧.៥៨២	៥៧.៨៣០.៥៩៤
គណនីបង្គរ	៥.៩៧០.៥៦៧	៦.០៧១.៤៣៧
ប្រាក់លើកទឹកចិត្តបុគ្គលិកបង្គរ	៥.៨៦៨.៤៨៨	៩.៩៩៣.២២៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.៤០៤	៦៧.៣៩០
ពន្ធត្រូវបង់ផ្សេងៗ	៦៧៧.៣៩៨	៣៨៥.៩០៣
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩.៥៥២.៧៩៣	៩.០២៥.៨១៧
	<u>៨៩.២១៤.២៣២</u>	<u>៨៣.៣៧៤.៣៦៧</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ (រយៈពេលខ្លី)	<u>១៨៥.៦៣០.៨៨២</u>	<u>១៥៤.៦៦១.១៥២</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ (រយៈពេលវែង និងរយៈពេលខ្លី)	<u>២៦៥.៨៤៣.៤៦៣</u>	<u>២៣១.៤៦២.៨៥៧</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

១០. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
	រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	៣៣.៣៨៤.៥៩៥	២៦.១៧១.៥៧៨	៥៩.៩០៨.៣៧៤	៥២.៥៩១.៦០៣
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤៣.៨២៦.០៨១	៣៧.៨៧២.៧០៦	៧៩.៤៧២.៨៧៩	៧០.០៣៨.៤២៤
- ស្ថាប័នរដ្ឋបាលសាធារណៈ	៦.០៦០.៥១៣	៤.៨៥៤.៨៩២	១១.៧៤៦.០៩៥	៩.៥៩៦.១៥២
- អ្នកបោះដុំ	៣.១២៦.១៩៧	២.៥៨៥.១៣២	៥.៤៧៣.៥៨៨	៤.៧៦៩.៨៥៧
ភាពខុសគ្នានៃការបង្កតម្លៃប្រាក់				
ចំណូលពីការលក់ទឹកស្អាត	២១.១៩៩	១៧.៤៤៣	៣៨.៣៧៤	៣៣.៥៥២
ដក៖ ការលុបចោលវិក្កយបត្រ	(១១១.២៣៨)	(៧៣៩.១៣១)	(៦៥៦.២២៧)	(៨៤៣.៤០៧)
	<u>៨៦.៣០៧.៣៤៧</u>	<u>៧០.៧៦២.៦២០</u>	<u>១៥៥.៩៨៣.០៨៣</u>	<u>១៣៦.១៨៦.១៨១</u>
ចំណូលបានពីការភ្ជាប់បណ្តាញ				
ទឹកស្អាតតាមផ្ទះ	១.៨៣៥.៩៩២	២.២៤៧.០៨៧	៤.៥៨៦.៩៧៣	៤.៦៧០.៦៧២
ចំណូលបានពីការផ្លាស់ប្តូរនាឡិកាទឹក	៨៩៣.១៤៧	៩០៥.៨៣៦	២.១៥៦.៧៦២	២.១២៦.៦៦២
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៣៥.០៧២	៦៦.៤១៩	៨៧.២៩៥	១៣០.៥៧៤
	<u>៨៩.០៧១.៥៥៨</u>	<u>៧៣.៩៨១.៩៦២</u>	<u>១៦២.៨១៤.១១៣</u>	<u>១៤៣.១១៤.០៨៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

១១. ចំណូលការប្រាក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល
ចំណូលការប្រាក់ពីប្រាក់បញ្ញើ នៅធនាគារ	១.៧៧៦.៩៨០	១.០៣៧.១៣៩	៣.៤៣៩.៨១៨	១.៩០២.០២១
ចំណូលមិនពិតពីការប្តូរ រូបិយប័ណ្ណលើប្រាក់កម្ចី	២.៤០៩.០៩០	៨.៥៥៤.៩៩១	១៦.៧៩៤.៩៤១	១៧.១៥៩.០១៦
	<u>៤.១៨៦.០៧០</u>	<u>៩.៥៩២.១៣០</u>	<u>២០.២៣៤.៧៥៩</u>	<u>១៩.០៦១.០៣៧</u>

១២. ចំណាយការប្រាក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល	៣០ មិថុនា ២០២៣ គិតជាពាន់រៀល	៣០ មិថុនា ២០២២ គិតជាពាន់រៀល
ចំណាយការប្រាក់លើប្រាក់កម្ចី	៤.៣២៩.៦៩៨	២.៣៩៤.៤៥០	៦.៨៦៦.១៣៨	៤.២៩០.៩៣៤
ខាតមិនពិតពីការប្តូររូបិយប័ណ្ណ លើប្រាក់កម្ចី	១៨.៧៧៥.៧៣០	៣.៥៧៤.០៨៧	១៩.០២៣.៥៤២	៣.៥៧៤.០៨៧
ការប្រាក់ដែលបានធ្វើមូលធន កម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	(៣.៤៨៩.៧៦៥)	(១.៦១២.៩៨២)	(៥.០៩៦.៥៣៤)	(២.៦៩១.២៩៣)
	<u>១៩.៦១៥.៦៦៣</u>	<u>៤.៣៥៥.៥៥៥</u>	<u>២០.៧៩៣.១៤៦</u>	<u>៥.១៧៣.៧២៨</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

១៣. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងទឹកប្រាក់ដែលបានគណនា ដោយយកប្រាក់ចំណេញមុនបង់ពន្ធសម្រាប់រយៈពេលរាយការណ៍ចន្លោះពេល គុណនឹងអត្រាពន្ធលើប្រាក់ចំណូលមធ្យមប្រចាំឆ្នាំដែលបានរំពឹងទុកសម្រាប់ពេញមួយឆ្នាំសារពើពន្ធ ដែលបានប៉ាន់ស្មានដ៏សមស្របបំផុតដោយគណៈគ្រប់គ្រង ហើយធ្វើនិយ័តកម្មលើផលប៉ះពាល់ពន្ធលើកត្តាមួយចំនួន ដែលបានទទួលស្គាល់ទាំងស្រុងក្នុងគ្រា។ ដូច្នេះ អត្រាពន្ធប្រសិទ្ធភាពនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ អាចខុសគ្នាពីការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងលើអត្រាពន្ធប្រសិទ្ធភាពសម្រាប់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

អត្រាពន្ធប្រសិទ្ធភាពរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គឺ២១% (ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៖ ១៩%)។ ការផ្លាស់ប្តូរអត្រាពន្ធប្រសិទ្ធភាព ត្រូវបានរួមចំណែកជាចម្បងដោយការទទួលស្គាល់បំណុលពន្ធពន្យារសម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

១៤. ភាគលាភ

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទទួលស្គាល់ក្នុងគ្រា		
ភាគលាភក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣		
តម្លៃ៣៣០រៀល ក្នុងមួយភាគហ៊ុនធម្មតា*	<u>៤.៣០៥.១៥៨</u>	<u>-</u>
ភាគលាភក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		
តម្លៃ៣១០រៀល ក្នុងមួយភាគហ៊ុនធម្មតា	<u>-</u>	<u>៤.០៤៤.២៥២</u>

* នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលបានប្រកាស និងអនុម័តលើភាគលាភក្នុងតម្លៃ៣៣០រៀល ក្នុងមួយភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ។ ភាគលាភត្រូវបានទូទាត់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមលិខិតអនុម័តពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រ.ទ.ស.ភ ត្រូវបានលើកលែងលើការបង់ភាគលាភដោយ រ.ទ.ស.ភ ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ការិយបរិច្ឆេទ ២០២៤ ហើយភាគលាភសម្រាប់ការិយបរិច្ឆេទ ២០២៥ នឹងត្រូវបានបន្តដូចតាមការអនុវត្តន៍ជាទូទៅរបស់ រ.ទ.ស.ភ។

ហេតុដូច្នេះ ភាគលាភបានទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទ គឺសម្រាប់ភាគហ៊ុនិកដទៃទៀតរបស់ រ.ទ.ស.ភ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

១៥. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធដូចខាងក្រោម៖

(ក) ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ

សាជីវកម្មដែលភ្ជាប់ទៅនឹងរាជរដ្ឋាភិបាល គឺមានពាក់ព័ន្ធជាមួយ រ.ទ.ស.ភ ដែលត្រូវបានកាន់កាប់ ភាគហ៊ុនដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័នដែលគ្រប់គ្រងដោយផ្ទាល់ដោយរាជរដ្ឋាភិបាល ត្រូវបានសំដៅទាំងស្រុងជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹង រ.ទ.ស.ភ។

រាជរដ្ឋាភិបាល និងស្ថាប័នដែលគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជាភាគីពាក់ព័ន្ធជាមួយនឹង រ.ទ.ស.ភ។ រ.ទ.ស.ភ បានធ្វើប្រតិបត្តិការជាមួយស្ថាប័នជាច្រើន ដែលរួម មានមិនត្រឹមតែការទិញទំនិញប៉ុណ្ណោះទេ ថែមទាំងរួមមានការប្រើប្រាស់ទឹក និងបរិក្ខារសាធារណៈ និង ការដាក់ប្រាក់បញ្ញើ។

រាល់ប្រតិបត្តិការទាំងអស់ដែលបានកត់ត្រាដោយ រ.ទ.ស.ភ ជាមួយស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ គឺ ត្រូវបានធ្វើឡើងក្នុងសកម្មភាពអាជីវកម្មធម្មតារបស់ រ.ទ.ស.ភ ស្តីពីលក្ខខណ្ឌចរចា ឬលក្ខខណ្ឌប្រហាក់ ប្រហែលនឹងស្ថាប័នផ្សេងទៀត ដែលមិនមែនជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ លើកលែងតែមាន ការបង្ហាញនៅកន្លែងផ្សេងទៀតនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

រ.ទ.ស.ភ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការផលិត និងការចែកចាយទឹកដែលជាផ្នែកមួយនៃ ប្រតិបត្តិការធម្មតារបស់ខ្លួន។ សេវាកម្មទាំងនេះត្រូវបានអនុវត្តជាប្រចាំ លើលក្ខខណ្ឌពាណិជ្ជកម្មដែលត្រូវ បានអនុវត្តជាមួយអតិថិជនទាំងអស់។ ប្រតិបត្តិការទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខខណ្ឌ ដែលមិនខុសគ្នាជាសារវន្តពីប្រតិបត្តិការជាមួយភាគីដែលមិនពាក់ព័ន្ធគ្នា។

ក្រៅពីប្រតិបត្តិការ និងសមតុល្យសំខាន់ៗនីមួយៗ ដូចបានបង្ហាញនៅកន្លែងណាមួយនៅក្នុងព័ត៌មាន ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាសមូហភាព ប៉ុន្តែមិនមានប្រតិបត្តិការ ទោលសំខាន់ៗជាមួយភាគីពាក់ព័ន្ធទេ។

(ខ) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗសរុបត្រូវបានវិភាគដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.២៧៨.១៥៦	១.១៥៥.២៦៧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

១៦. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនតម្លៃអតិបរមាសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះ កាត់បន្ថយសក្តានុពលជាអប្បបរមានៃផលប៉ះពាល់មិនល្អដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលដៅទាំងនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះ គណៈគ្រប់គ្រងបានបង្កើតគោលការណ៍លម្អិតដូចជា កម្រិតនៃសិទ្ធិអំណាច ការទទួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមគោលដៅ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មដែលត្រូវទទួលពីអតិថិជន។ រយៈពេលឥណទានមានចំនួនមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូលបាន ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យបានទាបបំផុត។ សមតុល្យដែលហួសកំណត់ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងទិន្នន័យកាលវសានរបស់ចំណុល លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការ ការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

១៦. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួល ដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ទាក់ទងនឹងប្រាក់កម្ចីជាចម្បង។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួនដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារបំណុល ហើយសំខាន់ជាងនេះទៀត គឺរក្សាឱ្យបានការលាយឡំគ្នារបស់អត្រាការប្រាក់ថេរ និងអត្រាការប្រាក់អថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ដេរីវេទីវឌ្ឍឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយ ហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

(ឃ) តម្លៃសមស្រប

តារាងខាងក្រោមបង្ហាញពីតម្លៃយោង និងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ វាមិនរាប់បញ្ចូលព័ត៌មានអំពី តម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានវាស់វែងតាមវិធីសាស្ត្រតម្លៃសមស្របទេ ប្រសិនបើតម្លៃយោង គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប។

គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ ទ្រព្យសកម្មកិច្ចសន្យា ឥណទានផ្តល់ឱ្យបុគ្គលិក ការវិនិយោគរយៈពេលខ្លី សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ បំណុលកិច្ចសន្យា មិនត្រូវបានបញ្ចូលក្នុងតារាងខាងក្រោមទេ។ តម្លៃយោងទាំងនេះ គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប។

	តម្លៃយោង គិតជាពាន់រៀល	តម្លៃសមស្របនៃ ឧបករណ៍ហិរញ្ញវត្ថុ មិនប្រើប្រាស់ វិធីសាស្ត្រតម្លៃសមស្រប គិតជាពាន់រៀល
ប្រាក់កម្ចី		
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣	១.១០៣.០៨៩.៨១៩	៨៨៩.៦៤៧.៩៤៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១.០០៩.៩៩៤.៨៧៥	៨៦៨.៥៦៩.៦៨៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ (ត)

១៦. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) តម្លៃសមស្រប (ត)

តម្លៃសមស្រប កម្រិតទី៣

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមិនប្រើប្រាស់វិធីសាស្ត្រតម្លៃសមស្រប

តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រអប្បហារលំហូរសាច់ប្រាក់ ដោយផ្អែកលើអត្រាអប្បហារ ដែលឆ្លុះបញ្ចាំងអំពីអត្រាកម្ចីរបស់អ្នកបោះផ្សាយនៅចុងគ្រាវាយការណ៍។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៥០.៦៩០.៨៥៥	២៧១.៨៧១.៩៩១
សេវាផ្តល់ការប្រឹក្សាយោបល់	១០.១០០.៨០៩	៥.២៩១.៩៦៨
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៥០.៥១០.៣៤៤	១.៩០៣.៧៨៩
	១១១.៣០២.០០៨	២៧៩.០៦៧.៧៤៨

១៨. ព័ត៌មានតាមផ្នែក

ព័ត៌មានតាមផ្នែកមិនបានបង្ហាញ ដោយសារ រ.ទ.ស.ភ បានពាក់ព័ន្ធយ៉ាងសំខាន់នៅក្នុងដំណើរការ និងការចែកចាយទឹក សម្រាប់ប្រើប្រាស់ជាទូទៅដល់សាធារណជននៅក្នុងរាជធានីភ្នំពេញ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្នុងផ្នែកអាជីវកម្មតែមួយ និងមានសង្គតិភាពស្របនឹងការអនុវត្តបច្ចុប្បន្ននៃរបាយការណ៍ផ្ទៃក្នុង។ រ.ទ.ស.ភ ធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។

១៩. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

លេខចុះបញ្ជីពាណិជ្ជកម្ម៖ Co.០៨៣៩ E/២០១២

**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះសមាជិកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (រ.ទ.ស.ភ) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេលសម្រាប់រយៈពេល ៦ខែ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលពាក់ព័ន្ធ (ត្រូវបានគេស្គាល់ថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ")។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញភាពសមស្របនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ ដោយផ្អែកលើការត្រួតពិនិត្យឡើងវិញរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាមស្តង់ដារអន្តរជាតិលើការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួមមាន ការចោទសួរបុគ្គលិកដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផល យើងខ្ញុំមិនអាចធ្វើការធានាថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងកំឡុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនអាចបញ្ចេញមតិយោបល់សវនកម្មនោះទេ។

លេខចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩ Et/២០១២

**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះសមាជិកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេប
ចន្លោះពេលរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានបង្ហាញនូវភាពសមស្របគ្រប់ទិដ្ឋភាពជាសារវន្តទាំង
អស់ មិនសមស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល
នោះទេ។

បេកយើរ ធីសី (ខេមបូឌា) ឯ.ក
គណនេយ្យករជំនាញ

ឧកញ៉ា Tan Khee Meng
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 11 AUG 2023



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ត)



: + ៨៥៥ (២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា